

ស្ត្រី មានតម្លៃអ្វីខ្លះ?

Issue No.10 | Faith Affecting the Family Life

-by Jonathan M. Trotter

What is a woman worth ?

បច្ចុប្បន្ន ប្រសិនបើយើងឆ្លុះបញ្ចាំងមើលទៅលើស្ត្រី ពេលខ្លះនឹងឃើញមានការប្រព្រឹត្តិមិនសមរម្យជាច្រើនរំលោភបំពានទៅលើនាង ប្រៀបដូច ជាធុងសម្រាមមួយ ។ ជួនកាលមិនអីពើលើនាង ហើយមួយចំនួនទុកស្ត្រីភេទបម្រើតែសេចក្តីត្រូវការដូចជាផ្នែករាងកាយរបស់នាងឬនៅពេលត្រូវការឲ្យនាងជួយ ជាដើម ។ ស្ត្រីមិនសូវជាទទួលបានអ្វីជាប្រសាសន៍ ហើយដែលនាងត្រូវការពិតប្រាកដនោះទេ ។

ចំពោះក្នុងក្រុមជំនុំវិញ អ្នកគួរតែមានភាពខុសប្លែកខ្លាំងបំផុត ដោយសារយើងជាអ្នកដែលជឿលើព្រះគ្រីស្ទ ។ សូមអ្នកគិតថា តើព្រះយេស៊ូឲ្យតម្លៃយ៉ាងដូចម្តេចចំពោះស្ត្រី ? តើទ្រង់មានបន្ទូលអ្វីជាមួយស្ត្រី? តើព្រះយេស៊ូប្រព្រឹត្តិបែបណាទៅលើស្ត្រី ? មុននឹងក្រឡេកមើលទៅព្រះយេស៊ូដែលទ្រង់ធ្វើ ចូរយើងក្រឡេកទៅមើលលោកអ័ដាម ដែលបានប្រព្រឹត្តិបែបណាចំពោះ នាងអេវ៉ា វិញ ។

ការស្តីបន្ទោស

កាលពីដើមដំបូងឡើយ មនុស្សមាន ភាពស្និទ្ធស្នាល មានសេរីភាព និងមានការជឿទុកចិត្តគ្នា ។ ប៉ុន្តែពេលដែលមនុស្សធ្វើបាប ការល្អទាំងអស់នោះ ក៏បានសាបរលាយបាត់ទៅហើយអំពើបាបធ្វើឲ្យមនុស្សបាត់បង់ការទុកចិត្តគ្នា ពិសេសរវាងអ័ដាមនិងអេវ៉ា ដែលឥទ្ធិពលទាំងនោះក៏បានរាលដាលរហូតមកដល់យើងសព្វថ្ងៃ ។ នៅពេលដែលអំពើបាបបានចូលមកក្នុងពិភពលោក មនុស្សប្រុសចាប់ផ្តើមស្តីបន្ទោសលើស្ត្រី (លោកប្បវត្តិ ៣:១២) ។ ដោយសារបាប បច្ចុប្បន្នយើងក៏នៅតែបន្ទោសដល់ស្ត្រី នូវអ្វីដែលនាងធ្វើខុស ។

តើយើងធ្លាប់ឮបុរសម្នាក់ បន្ទោសស្ត្រីថា ជាអ្នកនាំគំនិតឲ្យគាត់ធ្វើខុសឬទេ? បុរសៗ តែងចំអកមើលងាយស្ត្រីដោយនិយាយពាក្យដែល "មិនគួរឲ្យគោរព" ដល់នាង ។ ទោះបីជាបុរសខ្លះមានសេចក្តីស្រឡាញ់ ក៏គេបន្ទោសការទាំងនោះលើស្ត្រីដែរ ដោយថា "មកពីនាងស្លៀកពាក់បញ្ចេញភាពស៊ីចស៊ីពេក" ។ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ដល់បុរសទាំងឡាយ ថា៖ ប្រសិនបើអ្នកមានអារម្មណ៍ស្រឡាញ់ស្រឡាច ក្រោយពីសម្លឹងភ្នែកទៅលើស្ត្រីនោះគឺជាអំពើបាបរបស់បុរសទេ ហើយបើបុរសធ្វើបាប បុរសនោះជាអ្នកទទួលខុសត្រូវ មិនមែនចោទទៅលើស្ត្រីទេ ។ ហេតុនេះចំពោះបុរសៗ ដែលជា គ្រីស្ទបរិស័ទទាំងឡាយ ចូរអ្នកកុំបន្ទោសទៅលើ ស្ត្រីនោះឡើយ ពីព្រោះ ការស្តីបន្ទោស ចំពោះស្ត្រី គឺជា (ត)

A

ll over our world today, women are treated like trash. They are abused. They are neglected. They are desired only for what they can give (their bodies, their service, for example). They are not desired for who they are.

In our churches, it should be different. For those who follow Jesus, it should be very, very different.

What does Jesus think about women? How did Jesus talk with women? How did Jesus treat women? Before we look at how Jesus treated women, we need to look at how Adam treated Eve.

BLAME

In the beginning, there was intimacy and freedom and trust. But sin shattered that intimacy. Sin broke the trust between Adam and Eve, and we are still suffering because of it. The moment sin entered the world, men started blaming women. (See Genesis 3:12) And we're still blaming women for our sin.

Have you ever heard a man blame a woman for tempting him? Men hit women and then say, "She wasn't respectful enough." Often, men lust and then blame women. "She wasn't wearing enough clothes. She was not modest." I would like to say something very clearly: if a man lusts after a women, it is the man's sin. If a man sins, it's the man's sin. Christian men must stop blaming women for their sin. Men have been doing this since the beginning, but we need to stop now.

I believe Jesus wants to restore intimacy and freedom and trust. But first, men must learn to value women like Jesus did.

THE VALUE OF WOMEN

Jesus grew up in a culture where women were seen as property. But Jesus comes along and treats women with dignity and respect, as equal heirs of the Kingdom. Loved.

Jesus' actions were very strange.

The culture in Jesus' time treated women very poorly. Like slaves. The Romans did not allow women in politics or sports. Women were not allowed to go out in public alone. A woman was not allowed to learn under a rabbi and could not call a rabbi "Teacher."

But Jesus often went out of his way to talk with women. He taught women. He allowed women to follow him. He treated women like they were worth his time, because they were. And are. In one case, Jesus even allowed a woman to return to her village as a missionary, spreading the good news about what Jesus had done for



ព្រះយេស៊ូដឹងថា ស្ត្រីម្នាក់មានតម្លៃ គ្រប់គ្រាន់ក្នុងការទទួលយកនូវព្រះបន្ទូល ដ៏មានសារសំខាន់ ចេញទៅកាន់ពិភពលោក

JESUS BELIEVED THIS WOMAN WAS VALUABLE ENOUGH TO CARRY THE MOST IMPORTANT MESSAGE TO THE WORLD

អំពើបាបដែលមានតាំងតែពីដើមមក ដែលត្រូវតែបញ្ចប់ក្នុងពេលឥឡូវនេះ ។ ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ទ ដែលចង់លើកស្ទួយភាពស្និទ្ធស្នាល សេរីភាព និង ភាពជឿទុកចិត្តគ្នា ហើយដើម្បីចាប់ផ្តើម ទិដ្ឋភាព បុរសត្រូវតែរៀនផ្តល់តម្លៃឲ្យស្ត្រី ឲ្យដូចជាព្រះយេស៊ូដែលបានធ្វើ ។

គុណតម្លៃរបស់ស្ត្រី៖

ព្រះយេស៊ូមានកំណើតឡើងនៅក្នុងវប្បធម៌មួយ ដែលស្ត្រីត្រូវតែ ចាត់ទុកជាបស់រេ ។ ចំពោះព្រះយេស៊ូវិញ ទ្រង់បានប្រព្រឹត្តដល់ស្ត្រី ដោយ ភាពថ្លៃថ្នូរ និងគោរពស្រលាញ់ ដោយស្មើភាពគ្នា គឺជាអ្នកស្នងមរតកនៃនគរព្រះ ជាមួយនិងបុរស ។ កាយវិការរបស់ព្រះយេស៊ូខុសប្លែកពីគេ ។

ក្នុងជំនាន់ដែលព្រះយេស៊ូកើតជាមនុស្ស គេមិនបានប្រព្រឹត កាយវិការឲ្យតម្លៃទៅលើស្ត្រីទេ ផ្ទុយទៅវិញស្ត្រីដូចជាទាសកររបស់គេ ។ ក្នុង រជកាលអាណាចក្ររ៉ូម គេមិនឲ្យស្ត្រីមានទិដ្ឋភាពនយោបាយ ឬក៏ទ្បា ទេ ។

គេក៏មិនអនុញ្ញាតឲ្យស្ត្រីចេញទៅណាមកណាតែម្នាក់ឯងដែរ ។ ស្ត្រី គឺគេមិន អោយរៀនពីគ្រូ ឬឲ្យគេហៅនាងថា "អ្នកគ្រូ" ដែរ ។

ផ្ទុយទៅវិញ ព្រះយេស៊ូបានចេញទៅនិយាយជាមួយនិងស្ត្រីដោយ ការផ្តល់តម្លៃ ។ ទ្រង់បង្រៀនដល់នាង ហើយអនុញ្ញាតឲ្យស្ត្រី ដើរតាមព្រះអង្គ រួមទាំងប្រព្រឹត្តដោយការឲ្យតម្លៃ ចំពោះស្ត្រី ពីព្រោះគេក៏ជាមនុស្សម្នាក់ដែរ ។ លើសពីនេះទៅទៀត ព្រះអង្គក៏បានបញ្ជូនស្ត្រីឲ្យធ្វើជាបេសកជននៅឯទីភូមិ របស់ពួកគេ ដើម្បីបំផុសឲ្យដំណឹងល្អពីទ្រង់បានរីកសុះសាយ ។ ព្រះយេស៊ូដឹង ថា ស្ត្រីម្នាក់មានតម្លៃគ្រប់គ្រាន់ក្នុងការទទួលយកនូវព្រះបន្ទូលដ៏មានសារសំ- ខាន់ ចេញទៅកាន់ពិភពលោក ដែលគេបានឃើញ ។ (សូមមើល យ៉ូហាន ៤)

ម្យ៉ាងវិញទៀត នៅជំនាន់ដែលមនុស្សបានដឹងថាទ្រង់រស់ឡើងវិញ អ្នកតំបូងគេ គឺស្ត្រី ។

ស្ត្រីគឺជាមនុស្សតំបូងគេ ដែលបានប្រកាសពីការរស់ឡើងវិញរបស់ ព្រះយេស៊ូដែលនេះគឺជាជឿជំនឿ ចម្លែក ។ ក្នុងសម័យកាល នោះគេមិនឲ្យស្ត្រី

ចេញមុខធ្វើជាសាក្សីក្នុងតុលាការទេ ប៉ុន្តែបច្ចុប្បន្ន ស្ត្រីអាចមានសិទ្ធិយ៉ាងពេញ- លេញចូលរួមព្រឹត្តិការណ៍ធំៗ ក្នុងប្រវត្តិសាស្ត្រ ហើយគេក៏អាចនិយាយនូវរឿងរ៉ាវ ផ្សេងៗដល់បុរសបានដែរ ។ (សូមមើល យ៉ូហាន ២០)

ក្នុងព្រឹត្តិការណ៍យ៉ូហាន ៨ ក៏មានរឿងមួយដែលយើងត្រូវតែនិយាយ ផងដែរ គឺស្ត្រីងាយរងគ្រោះម្នាក់ ស្ថិតនៅពីមុខមនុស្សដែល មានអំណាច ។ ពេលនោះព្រះយេស៊ូក៏ឈរនៅទីនោះដែរហើយដោយព្រះតែទ្រង់ចង់ការពារ ដល់ស្ត្រី ទ្រង់តែងតែជំទាស់ជាមួយនិងមេដឹកនាំសាសនា ដែលតែងធ្វើបាប ដល់ស្ត្រី ។ ក្នុងពេលដែលមនុស្សចង់ចោលច្នៃដើម្បីកាត់ទោសដល់ស្ត្រីម្នាក់នោះ ព្រះយេស៊ូមានបន្ទូលការពារស្ត្រី ដោយទ្រង់ចង់ព្យាបាលបួសផ្លូវចិត្តរបស់ស្ត្រី ។

ព្រះយេស៊ូ គឺជាឧទាហរណ៍ស្រាប់សម្រាប់មនុស្សរាល់គ្នា។ហេតុនេះ តើស្ត្រីបានឮព្រះយេស៊ូមានបន្ទូលទេ ថា៖

នាងគួរជាទីស្រឡាញ់ ។ នាងមានតម្លៃណាស់ ។
នាងគឺជាស្ត្រីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំបានបង្កើតនាងមកក្នុងគោលបំណង
ពិតហើយខ្ញុំស្រឡាញ់ ប្រសិនបើមានការឈឺចាប់ ដោយការរំលោភ
បំពានណាមួយនោះ គឺខ្ញុំពិតជាសោកស្តាយណាស់ ។ ប្រសិនបើមាននាងមាន
អារម្មណ៍ខ្ពស់ ចូរចងចាំថា ខ្ញុំមកលប់លាង ភាពអាម៉ាស់របស់នាងអស់
ហើយ ។ ពេលដែលខ្ញុំបានជួបនាង នោះនាងគ្មានសេចក្តីអាម៉ាស់ខ្ពស់ទៀត
ឡើយ ។ ខ្ញុំបានមើលឃើញនារីដែលខ្ញុំស្រឡាញ់ ហើយបានស្លាប់ជំនួស
នាង ។ កូនស្ត្រីរបស់ខ្ញុំ គ្មានសេចក្តីអាម៉ាស់ ហើយក៏គ្មានសេចក្តីបន្ទោសបាន
ដែរ ។ នាង គ្រប់លក្ខណ៍នៅ ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ។

លោកអ្នករាល់គ្នាអើយ ខ្ញុំសង្ឃឹម ហើយអធិស្ឋាន ឲ្យក្រុមជំនុំ ក្នុងប្រទេសកម្ពុជាយើង ក្លាយជាទីកន្លែងដែលមនុស្សទទួលបានការគោរព ស្រឡាញ់ និងលើកតម្កើងគ្នា ។ ទោះបីអ្នកទាំងអស់ ក្មេង ចាស់ មានឬក្រ ក្តី ហើយទោះបុរសឬស្ត្រីក្តី ។ សូមព្រះយេស៊ូជាអ្នកជួយដល់លោកអ្នក អាមែន ។

Concepts for WORTH
 I am Valuable ■ I am One of a Kind ■ I am Wonderfully Made
 Concepts for STRENGTH
 The Power of Choice ■ My Decisions Determine My Destiny
 Concepts of PURPOSE
 My Potential is Limitless ■ My Life has a Purpose
 Shine



Shine is a personal development program with an inspirational, practical and experiential approach to learning for women and girls.
 Please contact Tiv Linat:
 017/015 936 367
 Email:tivlinat@cmncam.com



ស្ត្រីគឺជាមនុស្ស
តំបូងគេ ដែល
បានប្រកាសពី
ការរស់ឡើង
វិញរបស់
ព្រះយេស៊ូ

WOMEN WERE THE VERY FIRST PEOPLE TO ANNOUNCE THE RESURRECTION OF JESUS.

her. Jesus believed this woman was valuable enough to carry the most important Message the world has ever seen. (See John 4)

And when it was time for people to find out that he was alive again, the first people to know were women. Women were the very first people to announce the resurrection of Jesus. This was very strange. In that culture, women could not be legal witnesses in a court of law, but now, they are witnesses of the greatest event in history. And they're telling men all about it. (See John 20)

There is one more story that we must talk about. In John 8, a very vulnerable woman is in front of very powerful men. And Jesus stands in between. Because that's where he always stands. Jesus always positions himself between religious men and hurting

women. When the men want to throw stones, Jesus stands there, protecting, wanting to heal hearts.

We must follow his example. Ladies, hear what Jesus says to you,

*You are loved,
 You are valuable,
 You are precious to me.
 I made you on purpose, and I love you.
 If you have been hurt or abused, I am so sorry.
 If you feel shame, remember that I came to erase shame.
 When I see you, I do not see shame.
 I see the girl I love, the girl I died for.
 My daughters are shameless and blameless.
 Perfect in my sight.*

It is my hope and prayer that the Church in Cambodia would be a place where all people are respected and loved and cherished. Old and young. Rich and poor. Men and women.

Amen. Come, Lord Jesus.